



第9課 安全衛生3、健康管理

វគ្គភាពអនាមយ័៣ • ការគ្រប់គ្រងសុខភាព

No.	វាក្យសព្ទ	របៀបអាន	ការបកប្រែ	ចំណាត់ថ្នាក់	ឧទាហរណ៍		រូបថត
1	禁止	きんし	ហាម				
2	表示板	ひょうじばん	ផ្ទាំងបង្ហាញព័ត៌មាន				
3	禁止事項	きんしじこう	ប្រការហាមឃាត់				
4	避難訓練	ひなんくんれん	ហ្វឹកហាត់ជម្លៀសចេញ				
5	感電（する）	かんでん（する）	(ការ)ឆក់អគ្គីសនី	=電撃（でんげき）			
6	防止（する）	ぼうし（する）	(ការ)ការពារ				
7	予防（する）	よぼう（する）	(ការ)បង្ការ				
8	転倒（する）	てんとう（する）	(ការ)ដួល				
9	挟まる	はさまる	គាប		きかい 機械にごみが挟まりました。	មានសម្រាមគាបជាប់ម៉ាស៊ីន។	
10	足元	あしもと	ជើងក្រោម				
11	不安定（な）	ふあんてい（な）	(ដែល)អស្ថេរភាព		ふあんてい しせい 不安定な姿勢での作業はやめましょう。	ចូរកុំធ្វើការងារដោយឥរិយាបថមិនថេរ។	
12	後片づけ	あとかたづけ	ការរៀបចំពេលក្រោយ				

No.	វាក្យសព្ទ	របៀបអាន	ការបកប្រែ	ចំណាត់ថ្នាក់	ឧទាហរណ៍		រូបថត
13	救急箱	きゅうきゅうばこ	ប្រអប់សង្គ្រោះបន្ទាន់				
14	絆創膏	ばんそうこう	បន្ទះបិទលើស្នាមរបួស				
15	体調	たいちょう	ស្ថានភាពសុខភាពខ្លួន				
16	血	ち	ឈាម				
17	熱中症	ねっちゅうしょう	ការផ្ដល់សន្លប់ដោយសារកម្ដៅ				
18	吐き気	はきけ	ចង់ក្អក	និយាយថា 「はきけが します」"មានអាការៈចង់ក្អក"។ មិនត្រូវនិយាយថា 「はきけします」"មានអាការៈចង់ក្អក"។			
19	嘔吐（する）	おうと（する）	(ការ)ក្អក				
20	足がつる	あしがつる	សំយុងជើង	ក្នុងស្ថានភាពសាច់ដុំឡើងញឹកញាប់ អាចធ្វើចលនាបាន។ ក៏មានរបៀប និយាយផ្សេងដូចជា 「こむらがえり」「コブラがえり」 "សាច់ដុំឡើងញឹក"			

No.	វាក្យសព្ទ	របៀបអាន	ការបកប្រែ	ចំណាត់ថ្នាក់	ឧទាហរណ៍		រូបថត
21	気分が悪い	きぶんがわるい	មិនស្រួលខ្លួន				
22	感染症	かんせんしょう	ជំងឺឆ្លង				
23	手洗い	てあらい	ការលាងដៃ		食べるまえに、手洗いをしまし う。	មុនញ៉ាំអាហារ សូមលាងដៃ។	
24	うがい	うがい	ការខ្ចាត់				